


រាជរដ្ឋាភិបាលកម្ពុជា

ក្រសួងមហាផ្ទៃ

លេខ: ៤០៤



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លិខិតប្រកាស
ថ្ងៃទី ២៣ ខែ ៤ ឆ្នាំ ២០០៧

ប្រកាស

ស្តីពី

តួនាទី ភារកិច្ច និង រចនាសម្ព័ន្ធ របស់នាយកដ្ឋាន
លេខាធិការដ្ឋាន មណ្ឌលអប់រំកែប្រែ និងពន្លឺនាការខេត្ត ក្រុង
ចំណុះអគ្គនាយកដ្ឋានពន្លឺនាការ ក្រសួងមហាផ្ទៃ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០៤/១២៤ ចុះថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០៤ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣០៦/១២២ ចុះថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០០៦ ស្តីពីការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស /រកម /០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៥០០ ចុះថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌអនុរក្សពន្ធនាគារក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ១៦ អនក្រ ចុះថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ១៩៩៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ១៤ អនក្រ ចុះថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០០៦ ស្តីពីការបង្កើតអគ្គនាយកដ្ឋានពន្ធនាគារ
- បានឃើញប្រកាសលេខ ២១៧ ប្រក ចុះថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ១៩៩៨ ស្តីពីការគ្រប់គ្រងពន្ធនាគារ របស់ក្រសួងមហាផ្ទៃ
- យោងសំណើរបស់អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ

ស ៤ ប

ប្រការ ១ : អំពីភារកិច្ច និង រចនាសម្ព័ន្ធ របស់នាយកដ្ឋានប្រតិបត្តិ :

- ១- ភារកិច្ច :
 - រៀបចំសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋាន បទបញ្ជានានា ស្តីពីការងារគ្រប់គ្រងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារខេត្ត ក្រុង

- គ្រប់គ្រងរាល់សកម្មភាពអនុវត្តន៍ច្បាប់ ក្នុងការឃុំឃាំងពិរុទ្ធជន ទណ្ឌិត ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ បង្ការទប់ស្កាត់ និង ប្រឆាំងរាល់ឧបាយកលបង្ករចលាចល បំផ្លិចបំផ្លាញ យោធិកម្ម អត្តយោជន៍ និង សកម្មភាពរំដោះពិរុទ្ធជន ទណ្ឌិត ដោយសហការជាមួយអង្គការពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន
- ចាត់វិធានការឃុំឃាំងពិរុទ្ធជន ទណ្ឌិត អោយបានត្រឹមត្រូវ ដើម្បីសម្រួលដល់ការស៊ើបអង្កេតឱ្យមានដំណើរការល្អ
- អនុវត្តដីកា សាលក្រម សាលដីការបស់តុលាការ និងព្រះរាជក្រឹត្យប្រោសប្រទាន បន្ទុះបន្ថយទោសលើកលែងទោសរបស់ព្រះមហាក្សត្រ
- បង្កើតប្រព័ន្ធទិន្នន័យស្តីពីការគ្រប់គ្រងពិរុទ្ធជន ទណ្ឌិត
- ធ្វើចំណាត់ថ្នាក់សន្តិសុខ និងឃុំឃាំងពិរុទ្ធជន ទណ្ឌិត ត្រឹមត្រូវតាមនីតិវិធីស្តីពីការគ្រប់គ្រងពន្ធនាគារ
- ដឹកនាំ ណែនាំជំនាញ ដល់មណ្ឌលអប់រំកែប្រែ និងពន្ធនាគារខេត្ត ក្រុង
- សិក្សាលក្ខណៈបច្ចេកទេសសំណង់បំរើឱ្យការឃុំឃាំងពិរុទ្ធជន ទណ្ឌិត និងលើកសំណើអភិវឌ្ឍន៍ពន្ធនាគារស្របតាមបទដ្ឋានអប្បបរមារបស់អង្គការសហប្រជាជាតិ ស្តីពីការគ្រប់គ្រងអ្នកទោស
- ធ្វើការងាររដ្ឋបាលសរុប បុគ្គលិក កសួការ ហិរញ្ញវត្ថុ របស់នាយកដ្ឋាន
- បំពេញការងារផ្សេងៗទៀត ដែលអគ្គនាយកប្រគល់អោយ ។

២- រចនាសម្ព័ន្ធ :

- ការិយាល័យ រដ្ឋបាល សរុប
- ការិយាល័យ តាមដានមូលដ្ឋាន
- ការិយាល័យ ទិន្នន័យ និងប័ណ្ណសារ
- ការិយាល័យ សន្តិសុខ និងអន្តរាគមន៍
- ការិយាល័យ ស៊ើបការ អប់រំ

ប្រការ ២ : អំពីការកិច្ច និងរចនាសម្ព័ន្ធ របស់នាយកដ្ឋានអប់រំកែប្រែ :

១- ភារកិច្ច :

- រៀបចំតំរោងកម្មវិធីស្តារនីតិសម្បទា តាមរយៈការអប់រំកែប្រែផ្លូវចិត្ត និងការបណ្តុះបណ្តាលវិជ្ជាជីវៈ
- ស្រាវជ្រាវ ចងក្រងឯកសារ ទាក់ទងដល់ការអប់រំផ្លូវកាយ និងផ្លូវចិត្ត
- សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ បណ្តាអង្គការសង្គមស៊ីវិលជាតិ អង្គការអន្តរជាតិ ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ការកែប្រែ និងស្តារនីតិសម្បទា ដល់អ្នកទោស
- លើកសំណើសុំបន្ទុះបន្ថយទោស និងលើកលែងទោសចំពោះទណ្ឌិតដែលអប់រំកែប្រែខ្លួនបានល្អស្របតាមច្បាប់កំណត់
- ផ្សព្វផ្សាយព័ត៌មានស្តីពីផែនការសកម្មភាពអប់រំកែប្រែអ្នកទោស ស្របតាមគោលការណ៍ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល
- ចាត់តាំង គ្រប់គ្រងពលកម្ម សិប្បកម្ម និងអាជីវកម្មផ្សេងៗ ដើម្បីបង្កើនចំណូល សំដៅលើកទឹកចិត្តអ្នកទោស ក្នុងការអប់រំកែប្រែខ្លួនឱ្យក្លាយជាពលរដ្ឋល្អ ពេលវិលត្រឡប់ទៅរស់នៅក្នុងសហគមន៍ជាតិវិញ
- ស្វែងរកដៃគូអភិវឌ្ឍន៍ និងទីផ្សារ ដើម្បីជំរុញអាជីវកម្មរបស់ពន្ធនាគារឱ្យមានប្រសិទ្ធភាព
- ណែនាំ អប់រំ ការពារ ព្យាបាលជំងឺ ដល់អ្នកទោសនៅគ្រប់មណ្ឌលអប់រំកែប្រែ និង ពន្ធនាគារខេត្ត ក្រុង
- លើកគំរោងស្នើសុំថវិកា ដើម្បីសាងសង់ ជួសជុលបុស្តិសុខភាព នៅគ្រប់មណ្ឌលអប់រំកែប្រែ និងពន្ធនាគារខេត្ត ក្រុង

- លើកគំរោងស្នើសុំថវិកា ដើម្បីសាងសង់ ជួសជុលបុស្តិ៍សុខភាព នៅគ្រប់មណ្ឌលអប់រំកែប្រែ និង ពន្ធនាគារខេត្ត ក្រុង
- លើកគំរោងផែនការ និង សហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីបណ្តុះបណ្តាលបច្ចេកទេសវេជ្ជសាស្ត្រ ដល់មន្ត្រីសុខាភិបាលពន្ធនាគារ
- ធ្វើកិច្ចការរដ្ឋបាល សរុប បុគ្គលិក ភស្តុភារ ហិរញ្ញវត្ថុ របស់នាយកដ្ឋាន
- បំពេញភារកិច្ចផ្សេងៗទៀត ដែលអគ្គនាយកប្រគល់ឱ្យ ។

២- រចនាសម្ព័ន្ធ :

- ការិយាល័យ រដ្ឋបាល សរុប
- ការិយាល័យ អប់រំ ស្ថានភូមិសាស្ត្រ
- ការិយាល័យ សុខាភិបាល
- ការិយាល័យ ផ្សព្វផ្សាយព័ត៌មាន
- ការិយាល័យ ផលិតកម្ម

ប្រការ ៣ : អំពីភារកិច្ច និង រចនាសម្ព័ន្ធ របស់នាយកដ្ឋានមធ្យោបាយ :

១- ភារកិច្ច :

- គ្រប់គ្រងឯកសារផ្ទាល់ខ្លួនរបស់មន្ត្រីចំណុះអគ្គនាយកដ្ឋានពន្ធនាគារ លើកសំណើជ្រើសរើស បណ្តុះ បណ្តាល ហ្វឹកហ្វឺនជំនាញ តែងតាំង ដកហូតមុខតំណែង តម្លើងហានុញ្ញសក្តិ ថ្នាក់ លើកសរសើរ អនុវត្តវិន័យ និងអនុវត្តគោលនយោបាយនានា តាមការកំណត់របស់ក្រសួងមហាផ្ទៃ
- លើកគំរោងផែនការ និង គ្រប់គ្រងសំភារៈ ថវិកា ប្រេងឥន្ធនៈ មធ្យោបាយដឹកបញ្ជូន របស់ អគ្គនាយកដ្ឋានពន្ធនាគារ
- លើកគំរោង និងគ្រប់គ្រង ការសាងសង់ ជួសជុល និងអភិវឌ្ឍន៍មណ្ឌលអប់រំកែប្រែ ពន្ធនាគារ ខេត្ត ក្រុង ឱ្យបានសមស្របតាមតំរូវការចាំបាច់
- សិក្សាស្រាវជ្រាវទីតាំងភូមិសាស្ត្រពន្ធនាគារ ទំនាក់ទំនងសហការជាមួយដៃគូអភិវឌ្ឍន៍បង្កលក្ខណៈ ងាយស្រួលដល់ការសាងសង់ និងជួសជុលពន្ធនាគារ
- គ្រប់គ្រងរបបបូបចុក សំភារៈប្រើប្រាស់ និងការឧបត្ថម្ភ ផ្សេងៗទៀត ដល់ពិរុទ្ធជន ទណ្ឌិត ឱ្យបានត្រឹមត្រូវតាមច្បាប់ និងបទដ្ឋាននានារបស់រដ្ឋ
- បង្កើតប្រព័ន្ធទិន្នន័យស្តីពីការគ្រប់គ្រងមន្ត្រីរាជការ
- ធ្វើការងាររដ្ឋបាល សរុប របស់នាយកដ្ឋាន
- បំពេញភារកិច្ចផ្សេងៗទៀត ដែលអគ្គនាយកប្រគល់ឱ្យ ។

២- រចនាសម្ព័ន្ធ :

- ការិយាល័យ រដ្ឋបាល សរុប
- ការិយាល័យ បុគ្គលិក និងបណ្តុះបណ្តាល
- ការិយាល័យ ផែនការ ហិរញ្ញវត្ថុ
- ការិយាល័យ ភស្តុភារ សំភារៈ បច្ចេកទេស
- ការិយាល័យ ស្ថាបនា និងថែទាំសំណង់

ប្រការ ៤ : នាយកដ្ឋាន និង ការិយាល័យ ដឹកនាំដោយប្រធាន ០១ រូប និងមានអនុប្រធានមួយចំនួនជាជំនួយការ ។



ប្រការ ៥ : អំពីភារកិច្ច និងរចនាសម្ព័ន្ធ របស់លេខាធិការដ្ឋាន :

១- ភារកិច្ច :

- អនុវត្តកិច្ចការរដ្ឋបាល និងគ្រប់គ្រងគ្រារបស់អគ្គនាយកដ្ឋាន
- ពិនិត្យឯកសារនានារបស់អង្គការចំណុះអគ្គនាយកដ្ឋាន លើទំរង់រដ្ឋបាល មុនដាក់ជូនអគ្គនាយកពិនិត្យសំរេច
- តាមដាន បូកសរុប កិច្ចប្រតិបត្តិការរបស់អគ្គនាយកដ្ឋាន
- រៀបចំបទដ្ឋានកិច្ចការចំពោះភ្ញៀវជាតិ និងអន្តរជាតិ
- រៀបចំចាត់ចែងរាល់កិច្ចការប្រជុំ និង សន្និបាតនានា របស់អគ្គនាយកដ្ឋាន
- រៀបចំកម្មវិធីការងាររបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន
- កសាងសេចក្តីព្រាងលិខិតបទដ្ឋាននានាបំរើសំណូមពរកិច្ចការពន្ធនាគារ
- គ្រប់គ្រងឯកសាររបស់អគ្គនាយកដ្ឋាន
- បំពេញភារកិច្ចផ្សេងទៀត ដែលអគ្គនាយកប្រគល់ឱ្យ ។

២- លេខាធិការដ្ឋានដឹកនាំដោយប្រធាន ០១ រូប មានឋានៈស្មើ នឹងអនុប្រធាននាយកដ្ឋាន

៣- រចនាសម្ព័ន្ធ :

- ការិយាល័យ រដ្ឋបាល
- ការិយាល័យ សរុប
- ការិយាល័យ ក្រុមជំនួយការ

ប្រការ ៦ : អំពីភារកិច្ច និងរចនាសម្ព័ន្ធរបស់មណ្ឌលអប់រំកែប្រែ និងពន្ធនាគារខេត្ត ក្រុង :

១- ភារកិច្ច :

- រៀបចំទទួលយុវជនត្រឹមត្រូវតាមច្បាប់កំណត់ និងតាមនីតិវិធីពន្ធនាគារ
- ចាត់វិធានការការពារ បង្ការទប់ស្កាត់ ប្រឆាំងរាល់ឧបាយកលលួចរត់ ផែនការបំផ្លិចបំផ្លាញពន្ធនាគារ យាងកម្ម អត្តឃាត និង សកម្មភាពដោះ ពិរុទ្ធជន ទណ្ឌិត ដោយសហការជាមួយអង្គការពាក់ព័ន្ធ និង អាជ្ញាធរដែនដី
- ធ្វើចំណាត់ថ្នាក់សន្តិសុខត្រឹមត្រូវតាមនីតិវិធី
- ចាត់វិធានការយុវជនពិរុទ្ធជន ទណ្ឌិត ដើម្បីសំរួលដល់ការស៊ើបអង្កេតឱ្យមានដំណើរការល្អ
- ត្រួតពិនិត្យអាគារយុវជន ប្រពន្ធការពារ និងសំភារៈបច្ចេកទេស ដើម្បីធានាសន្តិសុខ សុវត្ថិភាព ពន្ធនាគារ
- ចាត់តាំងកម្មវិធីអប់រំកែប្រែ ស្តារនីតិសម្បទា និងបណ្តុះបណ្តាលមុខវិជ្ជាជីវៈដល់អ្នកទោស
- ផ្គត់ផ្គង់របបហូបចុក សំភារៈប្រើប្រាស់ រៀបចំការស្នាក់នៅ និងការឧបត្ថម្ភផ្សេងទៀត តាមរបបកំណត់
- ចាត់ចែងការថែរក្សាអនាម័យ សុខភាព ការព្យាបាលជំងឺ ឬចាត់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យតាម ស្ថានភាពជាក់ស្តែង
- ចាត់តាំងកម្មវិធីពលកម្ម សិប្បកម្ម និង អាជីវកម្មផ្សេងៗ ដើម្បីបង្កើនចំណូល សំដៅលើកទឹកចិត្ត អ្នកទោស ក្នុងការកែប្រែខ្លួន ក្លាយជាពលរដ្ឋល្អពេលវិលត្រលប់ទៅរស់នៅក្នុងសហគមន៍ជាតិវិញ
- បង្កើតប្រព័ន្ធទិន្នន័យ ស្តីពីការគ្រប់គ្រងពិរុទ្ធជន ទណ្ឌិត និង ទទួលរក្សាទុកនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន របស់ពួកគេ ក្នុងរយៈពេលត្រូវជាប់យុវជន
- រៀបចំកម្មវិធីជួបសួរសុខទុក្ខពិរុទ្ធជន ទណ្ឌិត ត្រឹមត្រូវតាមនីតិវិធី
- ចាត់វិធានការពិនិត្យផែនការចំពោះ អ្នកទោស ភ្ញៀវមកសួរសុខទុក្ខ សំភារៈនាំចូលអាគារយុវជន ត្រឹមត្រូវតាមនីតិវិធីពន្ធនាគារ

- លើកសំណើសុំបន្តបន្ថយទោស និងលើកលែងទោស តាមការកំណត់របស់ច្បាប់ ចំពោះទណ្ឌិតដែលបានអប់រំកែប្រែខ្លួនបានល្អ
- អនុវត្តដីកា សាលក្រម សាលដីការបស់តុលាការ និង ព្រះរាជក្រឹត្យប្រោសប្រទានបន្តបន្ថយទោសលើកលែងទោសរបស់ព្រះមហាក្សត្រ
- ដឹកនាំ ណែនាំ ដាស់តឿន បំបាក់បំបែន ជំនាញគ្រប់គ្រងពន្ធនាគារជាប្រចាំ ដល់មន្ត្រីអនុក្រម
- ធ្វើការងាររដ្ឋបាល សរុប បុគ្គលិក ភស្តុភារ ហិរញ្ញវត្ថុ របស់អង្គភាព
- បំពេញភារកិច្ចផ្សេងៗទៀត ដែលអគ្គនាយកប្រគល់ឱ្យ ។

២- រចនាសម្ព័ន្ធមណ្ឌលអប់រំកែប្រែ ៖

- ការិយាល័យ ប្រតិបត្តិ
- ការិយាល័យ អប់រំកែប្រែ
- ការិយាល័យ មធ្យោបាយ

៣- រចនាសម្ព័ន្ធពន្ធនាគារខេត្ត ក្រុង ៖


- ត្រូវការិយាល័យ ប្រតិបត្តិ
- ការិយាល័យ អប់រំកែប្រែ
- ការិយាល័យ មធ្យោបាយ

ប្រការ ៧ : មណ្ឌលអប់រំកែប្រែដឹកនាំដោយប្រធានមណ្ឌល ០១ រូប មានឋានៈស្មើនឹងអនុប្រធាននាយកដ្ឋាន និងអនុប្រធានមួយចំនួនជាជំនួយការ ។ ពន្ធនាគារខេត្ត ក្រុង ដឹកនាំដោយប្រធាន ០១ រូប មានឋានៈស្មើនឹងអនុប្រធានមណ្ឌលអប់រំកែប្រែ និង មានអនុប្រធានមួយចំនួនជាជំនួយការ ។

ប្រការ ៨ : បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍ ។

ប្រការ ៩ : អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ អគ្គាធិការ នៃអគ្គាធិការដ្ឋានកិច្ចការនយោបាយ រដ្ឋបាល និងនគរបាល អភិបាលគ្រប់ ខេត្ត ក្រុង ប្រធាននាយកដ្ឋានបុគ្គលិក និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រធាននាយកដ្ឋានផែនការ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង គ្រប់អង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ត្រូវអនុវត្តប្រកាសនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០០៧ ✓



កន្លែងទទួល :

- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- មន្ទីរការពាររដ្ឋមន្ត្រី
- ក្រសួងយុត្តិធម៌
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ
(ដើម្បីជូនជ្រាប)
- ដូចប្រកាសនេះ
(ដើម្បីអនុវត្ត)
- ឯកសារ ការប្តូរវត្តិ